

សេចក្តីប្រកាសព័ត៌មាន

ថ្ងៃទី 28 ខែឧសភា ឆ្នាំ 2021

ទំនាក់ទំនង ៖ ជូដេត លួង (Judeth Luong) អ្នកគ្រប់គ្រងសុខភាពបរិស្ថាន នៃនាយកដ្ឋានសុខាភិបាល និងសេវាមនុស្ស, 562.570.4104, Judeth.Luong@longbeach.gov

សម្រាប់ការផ្សព្វផ្សាយតាមរយៈ

សាលាក្រុងផ្តល់ គន្លឹះ ដើម្បីបង្ការការរីករាលដាលជំងឺ ដែលបង្កឡើងដោយសត្វមូស ។

ឡងប៊ិច, CA - នាយកដ្ឋានសុខាភិបាល ឡងប៊ិច កំពុងស្នើសុំឱ្យ ប្រជាពលរដ្ឋ និងធុរកិច្ច ចាប់ផ្តើម ជាមួយនាយកដ្ឋាន ដើម្បីគ្រប់គ្រងសត្វមូស និងបង្ការជំងឺ ។ វេជ្ជ. អាណីសា ដាវីស (Dr. Anissa Davis) មន្ត្រីសុខាភិបាលក្រុង បានណែនាំថា ប្រជាពលរដ្ឋគួរគោរពតាម លក្ខខណ្ឌបង្ការដូចតទៅនេះ ដើម្បីការពារខ្លួន មិនឱ្យមូសខាំ ហើយឆ្លងជំងឺ តាមមូស ។

សត្វមូស អាចផ្ទុកជំងឺធ្ងន់ធ្ងរ ដូចជា វីរុស នីល វេស្ត (West Nile Virus), មេរោគរលាកខួរក្បាល, មេរោគ ក្រុនបាញ់ និងហ្សិកា (Zika) ហើយអាចបង្កឱ្យមាន បញ្ហាសុខភាពសាធារណៈ ធ្ងន់ធ្ងរបាន ។ សត្វមូស មិនអាចចម្លង COVID-19 បានទេ ។

តើប្រជាពលរដ្ឋ អាចធ្វើអ្វីបានខ្លះដើម្បីការពារខ្លួន ?

- សូមចាក់ទឹកចេញ ពីគ្រឿងដក់ទឹកទាំងអស់ ដែលមាននៅក្នុង និងនៅជុំវិញផ្ទះ ។
- សម្អាត និងដុស កន្លែងដុតទឹកបក្សី និងបានដាក់ទឹកសត្វចិញ្ចឹម យ៉ាងហោចណាស់ ឱ្យបានម្តង ក្នុងមួយសប្តាហ៍ ។
- សូមចាក់ទឹកចេញ ពីទម្រង់រុក្ខជាតិឱ្យអស់ ។
- ត្រូវធានាថា កន្លែងលេង មានពាក់ព័ន្ធនឹងទឹក (អាងទឹកក្មេងៗ ជម្រាលរំអិលលេងក្នុងទឹកដើម) ត្រូវបានរក្សាទុក ឱ្យបានត្រឹមត្រូវ ។
- សូមសម្អាត និងដាក់ថ្នាំក្លរ នៅក្នុងអាងហែលទឹក ហើយបង្ហូរទឹកឱ្យអស់ ចេញពីគម្របអាងទឹក ។
- សូមដាក់កម្រិត លើការស្រោចទឹក លើវាលស្មៅ និងរុក្ខជាតិ នៅក្រៅផ្ទះ ។
- សូមកម្លើងរនាំងសំណាញ់ នៅទ្វារ និងបង្អួច ។
- សូមប្រើប្រាស់ ថ្នាំបណ្តាញសត្វល្អិត ដែលចុះបញ្ជីនៅ EPA ដូចជា DEET ដើម្បីបង្ការកុំឱ្យមូសខាំ។ DEET មានសុវត្ថិភាព សម្រាប់កុមារ មានអាយុ ពីរខែ និងច្រើនជាងនេះ ព្រមទាំង ស្ត្រីមានផ្ទៃពោះ និងស្ត្រីជាម្តាយ (សូមប្រើប្រាស់ តាមការណែនាំ ជានិច្ច) ។

ប្រជាពលរដ្ឋ ត្រូវបានជំរុញឱ្យរាយការណ៍ អំពីចំនួនមូសខាំ ប្រចាំថ្ងៃ ក្នុងលក្ខណៈខុសប្រក្រតី និងអាងទឹក គ្មានអ្នកមើលថែ ឬ មានដុះរុក្ខជាតិ តាមមធ្យោបាយណាមួយ ដូចតទៅនេះ ៖

- សូមទូរសព្ទ ទៅបណ្តាញទាន់ហេតុការណ៍ ឡងប៊ិច តាមរយៈលេខ 562.570.4132 ។
- សូមដាក់របាយការណ៍ តាមអ៊ីនធឺណែត នៅ longbeach.gov/mosquitoes ។
- សូមរាយការណ៍ អំពីបក្សីដាប់ទៅនាយកដ្ឋានសុខភាពសាធារណៈ កាលីហ្វ័រញ៉ា ដោយទូរសព្ទទៅលេខ 1.877.WNV.BIRD ឬតាមអ៊ីនធឺណែត នៅ westnile.ca.gov ។

ប្រជាពលរដ្ឋអាចរក ព័ត៌មានបន្ថែមទៀត អំពីសត្វមូស ពពួកសត្វកកេរ និងចៃ ដោយចូលទៅ longbeach.gov/health និងដោយតាម នាយកដ្ឋានសុខាភិបាលនៅលើ [Facebook](#), [Twitter](#) និង [Instagram](#) ។

សំណួរពីប្រព័ន្ធផ្សព្វផ្សាយ អាចបញ្ជូនទៅ ជូដេត លួង (Judeth Luong) អ្នកគ្រប់គ្រងសុខភាពបរិស្ថាន នៃនាយកដ្ឋានសុខាភិបាល និងសេវាមនុស្ស, 562.570.4104, Judeth.Luong@longbeach.gov ។

#